


"Hands off" model with Value Chain




This is not an ADB material. The views expressed in this document are the views of the author/s and/or their organizations and do not necessarily reflect the views or policies of the Asian Development Bank, or its Board of Governors, or the governments they represent. ADB does not guarantee the accuracy and/or completeness of the material's contents, and accepts no responsibility for any direct or indirect consequence of their use or reliance, whether wholly or partially. Please feel free to contact the authors directly should you have queries.

Brochure- Front


អាគារពួកកម្រៃថែទាំបង្គន់ប្រើប្រាស់ដើម្បីគ្រួសារយើង

ផ្នែកទី ១



- ★ បង្គន់ លូ 1 ម x 2 កង់
- ★ បង្គន់ លូ 0.8 ម x 2 កង់

ផ្នែកទី ២



- ★ បង្គន់ ១ ឈុតប្រើលូ 1 ម x 3 កង់
- ★ បង្គន់ ១ ឈុតប្រើលូ 0.8 ម x 3 កង់

- ✓ អាគារពួកពាណិជ្ជកម្ម
- ✓ តម្លៃសមរម្យ
- ✓ បំពាក់បង្គន់បង្គន់
- ✓ ឈាមស្រស់សាបសង់

ឈ្មោះ:

ថ្ងៃបញ្ជាក់: ថ្ងៃ ដែលត្រូវដឹកចេញ:

តម្លៃសរុប: ចំនួនកាក់:

ទំនាក់ទំនងបង្គន់បង្គន់:
















បង្គន់បែបថ្មីតម្លៃសមរម្យ

	1 ម		0.8 ម		0.8 ម	90 មម	21 មម	សេវា តំឡើង
--	-----	--	-------	--	-------	-------	-------	---------------

Brochure - Back

របៀបសាងសង់បង្គន់ផ្នែកខាងក្រោម

<p>១  គូររូបច្បាប់ ត្រូវសាងបង្គន់ឱ្យឆ្ងាយពីប្រភពទឹកផ្សេងៗដូចជា៖ អណ្តូងគ្រប់ប្រភេទ ស្រះ ត្រពាំង ព្រែក...។ល។</p> 	<p>២ ជីករណ្តៅ ទំហំ 1.2m x ជ្រៅ 1.3m</p> 	<p>៣ ទំលាក់កង់លូចុះ</p> 	<p>៤ បង្ហាប់ដីជុំវិញកង់លូ</p> 
<p>៥ វាស់ទីតាំងដាក់ ជើងទ្រទ្រង់បង្គន់</p> 	<p>៦ ជីករណ្តៅដាក់ជើងទ្រទ្រង់ រួចបង្ហាប់ដី</p> 	<p>៧ លាយស៊ីម៉ង់ត៍ ខ្សាច់ និង ទឹក</p> 	<p>៨ ដាក់ល្បាយស៊ីម៉ង់ត៍នៅបាតក្រោម ជើងទ្រទ្រង់បង្គន់ រួចតទុយោ</p> 
<p>៩ បិទស៊ីម៉ង់ត៍គំរូបលូ និង កង់លូតែ១ កង់លើគេបង្អស់</p> 	<p>១០ លុបដី</p> 	<p>១១ ដាក់ចានបង្គន់ - ដាក់ខាងក្រោយ ខ្ពស់ជាងខាងមុខ</p> 	<p>១២ បិទល្បាយស៊ីម៉ង់ត៍ ជើង និងចានបង្គន់</p> 

 **ដំបូន្មានគូររូបច្បាប់៖** +  x 3 = 10 ឆ្នាំ

ប្រសិនបើ កង់លូ របស់អ្នកពេញបន្ទាប់ពីរយៈពេល ២ឆ្នាំ អ្នកអាចទិញកង់លូបន្ថែម ៣ កង់ ទៀត ដែលអាចប្រើបានរហូតដល់ ៦-១០ ឆ្នាំ ជាងការស្តារលូ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព!



WaterSHED is pleased to announce that **local businesses** working under the **Hands-Off Sanitation Marketing** program have reached a global first...

50,000 Toilets Sold!

The Hands-Off program in Cambodia has enabled the sale of more toilets than any other program of its kind in the world, setting the benchmark for program cost-effectiveness.

In just over 2 years (Jan 2011 to Apr 2013), more than 150 local entrepreneurs have sold an unprecedented number of toilets to rural consumers.

What does '50,000 toilets' mean?



• 225,000 rural Cambodians now able to access a toilet every day!

• Over 850 new jobs created!



• 25,000 TONNES of human faeces each year no longer dotting the landscape!


• More than USD 2 million of local economic activity generated!



Did you know?

100 KM

If you stacked all the concrete rings purchased under the Hands-Off Program, they would reach outer space.



The faeces collected in the toilets in just one day weigh as much as 1,566 large sacks of rice.

Many partners have worked together to make the impossible possible. Congratulations to the government, local entrepreneurs, microfinance providers, other agencies, and most importantly, rural consumers, for investing in a Cambodia free of open defecation!

Visit us: www.watershedasia.org



Learn more about a market based approach by visiting:

Website: www.watershedasia.org

Aun Hengly

Executive Director
hengly@watershedasia.org

+85512 785 887

Water, Sanitation & Hygiene Enterprise Development